

ស្រ្តីបម្រើស្រាបៀរ ទទួលប្រាក់ឈ្នួលនាប តែប្រឈមបញ្ហាគ្រប់បែបយ៉ាង

Michelle Tolson

កន្លែងកម្សាន្តជាទីពេញនិយមនៅប្រទេសកម្ពុជា និងសម្បូរដោយស្រាបៀរ ព្រមទាំងស្រ្តីក្មេងៗបម្រើផងដែរ។ ក្រុមហ៊ុន ហ្គាដិនជាកន្លែងទៅញឹកញាប់របស់ក្រុមបុរសខ្មែរដែលរំពឹងថានឹងមានស្រ្តីមកអង្គុយ និងដឹកជាមួយពួកគេ។

ជ័យជម្នះនេះជាជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការបង្កើតប្រាក់បៀវត្សអាចរស់បានសម្រាប់ស្រ្តីបម្រើស្រាបៀរតាមរយៈសហជីពសហព័ន្ធកម្មករបម្រើការរៀបអាពាហ៍ពិពាហ៍ជាមួយ ៥ កំប៉ុងក្នុងមួយយប់ និងរហូតដល់ ២៧ ទៅ ២៨ យប់ក្នុងមួយខែ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវដំណើរការ Ian Lubek កាលពីឆ្នាំ២០១០។ បញ្ហានេះកើតឡើងទោះបីមានការធានាពីក្រុមហ៊ុនស្រាបៀររៀបថា ស្រ្តីលក់ស្រាបៀរមិនរំពឹងត្រូវញាំស្រាបៀរពេលធ្វើការងារក្តី។

ការរកឃើញទាំងនេះ នឹងរំលាយការណែនាំការស្រាវជ្រាវផ្សេងទៀតមានការអធិប្បាយលម្អិតនៅលើគេហទំព័រ www.fairtradebeer.com ដែលជាគេហទំព័រតវ៉ាទង្វើរបស់ក្រុមហ៊ុនស្រាបៀរអន្តរជាតិធានាចំពោះស្រ្តីកម្ពុជា។ ការទាមទារគណនេយ្យភាពពីក្រុមហ៊ុនកេស៊ីសាធារណៈជាជំហានដំបូងមួយដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារក្នុងស្រុកមិនមែនសម្រាប់តែស្រ្តីលក់ស្រាបៀរប៉ុណ្ណោះទេ តែក៏សម្រាប់ស្រ្តីបម្រើខាត់អូខេ អ្នកចម្រៀង និងស្រ្តីរត់ទុកដែលបម្រើការនៅតាមទីតាំងទាំងតាមរយៈប្រាក់ទឹកតែ (ជីប) បន្តិចបន្តួចជាមួយក្រុមបុរសៗផងដែរ។

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១១ ស្រ្តីលក់ស្រាបៀរកម្ពុជាបម្រើការឲ្យក្រុមហ៊ុន Cambrew/Angkor Beer បានចាប់ផ្តើមធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនដែលគ្រប់គ្រងមួយផ្នែកដោយក្រុមហ៊ុន Carlsberg Group (មានទីស្នាក់ការកណ្តាលនៅប្រទេសដាណឺម៉ាក) ជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដំបូងបំផុតកំពូលមួយក្នុងចំណោម ៤។ ស្រ្តីទាំងនោះ បានតវ៉ានៅខាងក្រៅបរិវេណក្រុមហ៊ុនដើម្បីទាមទារប្រាក់ម៉ោងបន្ថែមថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកដែលក្រុមហ៊ុនជំពាក់ក្រោមច្បាប់ការងារកម្ពុជា។ យោងតាមច្បាប់ ពួកគេត្រូវទទួលបានប្រាក់បន្ថែមទ្វេដងសម្រាប់ធ្វើការងារនៅថ្ងៃឈប់សម្រាករបស់ពួកគេ ប៉ុន្តែពួកគេទទួលបានសំណងត្រឹមតែអត្រាធម្មតា (ប្រមាណ ២ ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ)។ កូដកម្ម បានបន្តពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី ៥ ខែសីហា រហូតកើតជាភាពតានតឹងនៅពេលស្រ្តីដែលកំពុងតវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុនម្នាក់ត្រូវរបបន្តរបស់ក្រុមហ៊ុនបូក ពេលវាបើកចាកចេញ។ ភាពប្រទូស្តវាយកើតពីទង្វើគួរឲ្យតក់ស្លុតពីសំណាក់បុគ្គលិកក្រុមហ៊ុន Cambrew ទទួលបានការគាំទ្រពីសារព័ត៌មាននានាចំពោះស្រ្តីទាំងនោះមានជាអាទិ៍ កាសែត ភ្នំពេញ ប៉ុស្ដិ៍ ខេមបូឌា ដេលី និងសារព័ត៌មានជាណាចក្រ។ ក្រុមហ៊ុន Cambrew ជួបផុតយល់ព្រម



ស្រ្តីលក់ស្រាបៀរឲ្យក្រុមហ៊ុន Cambrew/Angkor Beer ធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនកាលពីឆ្នាំ២០១១។ ពួកគេ តវ៉ាទាមទារប្រាក់ម៉ោងបន្ថែមថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាករបស់ពួកគេ។ រូបថត យ៉េង គឹមមុន

ការងារជាច្រើនផ្សេងៗដែលកើតចេញពីស្រ្តីបម្រើការងារដើម្បីប្រាក់កម្រៃទាបនៅក្នុងបរិយាកាសដែលមានការប្រើប្រាស់គ្រឿងស្រវឹងខ្លាំង។ យោងតាមលោក Ian Lubek (ក្នុងឆ្នាំ ២០១០) ការ

ប្រាក់ខែភាគច្រើនក្នុងវិស័យសេវាកម្មនៅកម្ពុជាខ្ពស់ជាង៦០-៧០ដុល្លារក្នុងមួយខែបន្តិចប៉ុណ្ណោះ ជាមួយប្រាក់លើកទឹកចិត្តដែលគេអាចរកបាន គឺតាមរយៈប្រាក់ទឹកតែ...

ទៀតទៅលើស្រ្តីបម្រើការនៅកន្លែងឲ្យតក់ស្លុតពីសំណាក់បុគ្គលិកក្រុមហ៊ុន Cambrew ទទួលបានការគាំទ្រពីសារព័ត៌មាននានាចំពោះស្រ្តីទាំងនោះមានជាអាទិ៍ កាសែត ភ្នំពេញ ប៉ុស្ដិ៍ ខេមបូឌា ដេលី និងសារព័ត៌មានជាណាចក្រ។ ក្រុមហ៊ុន Cambrew ជួបផុតយល់ព្រម

របស់ពួកគេតែប៉ុណ្ណោះ។ យោងតាមរបាយការណ៍ឆ្នាំ ២០១១ របស់ ILO ដែលមានចំណងជើងថា «កម្ពុជា ៖ ដោះស្រាយបញ្ហាភាពងាយរងគ្រោះទៅកាន់កន្លែងកម្សាន្តដើម្បីរកសេវាកម្មផ្លូវភេទ ប្រយោលពេលមានវិបត្តិហិរញ្ញវត្ថុ» ការវិភាគស្ថានភាព យុទ្ធសាស្ត្រ និងចំណុចចូលសម្រាប់ការអប់រំអំពីមេរោគហ៊ីវ/អ៊ីដអេដស៍នៅកន្លែងការងារ» ចំនួនស្រ្តីដែលរកស៊ីបម្រើផ្លូវភេទបន្ថែមតាមព័ត៌មានចំនួនច្រើនជាងនេះច្រើនណាស់នៅក្នុងក្រុមទាំង ២។ ស្ថិតិក្រៅផ្លូវការភ្ញៀវគ្រប់ផ្សំនឹងប្រាក់ខែទាបនៅកន្លែងកម្សាន្តផងដែរនាំឲ្យអ្នកស្រាវជ្រាវដាក់ឈ្មោះឲ្យថា «អ្នកបម្រើផ្លូវភេទដោយប្រយោល»។

ប្រមាណ ១០ ឆ្នាំមុន កម្ពុជាស្ថិតក្នុងវិបត្តិមេរោគហ៊ីវ។ អត្រាមេរោគហ៊ីវ បានបំពេញភាពពូកែប្រែប្រួលរបស់ពួកគេត្រូវបម្រើផ្លូវភេទតាមបន និង ១៨% ត្រឹមតែពាក់កណ្តាលនៃសេចក្តីត្រូវការ

ពីឆ្នាំ១៩៩៨។ នេះបើយោងតាម NCHADS Cambodia (ក្នុងឆ្នាំ ២០០៣)។ បុរសកម្ពុជាបានចាប់ផ្តើមងាកពីការទៅរកសេវានៅផ្ទះបនទៅនឹងមេរោគហ៊ីវរបស់ស្រ្តីរកស៊ីផ្លូវភេទ ព្រោះកន្លែងក្រោយនេះ ត្រូវគេយល់ថាមានគ្រោះថ្នាក់ទាបជាង។ យុទ្ធនាការអប់រំសុខភាពផ្លូវភេទដឹកនាំដោយអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលរកស៊ីបម្រើផ្លូវភេទបន្ថែមតាមព័ត៌មានចំនួនច្រើនជាងនេះច្រើនណាស់នៅក្នុងក្រុមទាំង ២។ ស្ថិតិក្រៅផ្លូវការភ្ញៀវគ្រប់ផ្សំនឹងប្រាក់ខែទាបនៅកន្លែងកម្សាន្តផងដែរនាំឲ្យអ្នកស្រាវជ្រាវដាក់ឈ្មោះឲ្យថា «អ្នកបម្រើផ្លូវភេទដោយប្រយោល»។

ប្រមាណ ១០ ឆ្នាំមុន កម្ពុជាស្ថិតក្នុងវិបត្តិមេរោគហ៊ីវ។ អត្រាមេរោគហ៊ីវ បានបំពេញភាពពូកែប្រែប្រួលរបស់ពួកគេត្រូវបម្រើផ្លូវភេទតាមបន និង ១៨% ត្រឹមតែពាក់កណ្តាលនៃសេចក្តីត្រូវការ

ពីឆ្នាំ១៩៩៨។ នេះបើយោងតាម NCHADS Cambodia (ក្នុងឆ្នាំ ២០០៣)។ បុរសកម្ពុជាបានចាប់ផ្តើមងាកពីការទៅរកសេវានៅផ្ទះបនទៅនឹងមេរោគហ៊ីវរបស់ស្រ្តីរកស៊ីផ្លូវភេទ ព្រោះកន្លែងក្រោយនេះ ត្រូវគេយល់ថាមានគ្រោះថ្នាក់ទាបជាង។ យុទ្ធនាការអប់រំសុខភាពផ្លូវភេទដឹកនាំដោយអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលរកស៊ីបម្រើផ្លូវភេទបន្ថែមតាមព័ត៌មានចំនួនច្រើនជាងនេះច្រើនណាស់នៅក្នុងក្រុមទាំង ២។ ស្ថិតិក្រៅផ្លូវការភ្ញៀវគ្រប់ផ្សំនឹងប្រាក់ខែទាបនៅកន្លែងកម្សាន្តផងដែរនាំឲ្យអ្នកស្រាវជ្រាវដាក់ឈ្មោះឲ្យថា «អ្នកបម្រើផ្លូវភេទដោយប្រយោល»។

ដោយបង្កើនការប្រកួតប្រជែង និងធ្វើឲ្យប្រាក់ខែនៅតែទាបដដែលត្រឹម ៣៥ បំណុល មេរោគភាគត្រូវហ៊ីវកាលពីពេលកន្លងទៅ និងបញ្ហានៃការជួញដូរមនុស្សបានក្លាយជាដើមចមសម្រាប់ស្រ្តីរកស៊ីផ្លូវភេទ និងសេវាកម្សាន្ត បង្កើតឲ្យមានស្ថានភាពមួយដែលស្រ្តីទាំងនោះមិនអាចចរចាដើម្បីទទួលបានប្រាក់ខែសមរម្យបាន។ ដូចស្រ្តីបម្រើស្រាបៀរម្នាក់ដែលបានបម្រើការនៅតាមផ្ទះបនទៅធ្វើការនៅកន្លែងកម្សាន្ត និងបញ្ចប់យុទ្ធនាការដាច់បន្ទាប់នេះបានថ្លែងថា៖ «ខ្ញុំទទួលបានប្រាក់ខែតិចបំផុត និងមិនអាចជួយដំណើរការងារប្រចាំថ្ងៃ លុយបង់ពាន់នាក់បាត់បង់ការងារ ដែលពួកគេក្លាយជាប្រាក់ខែខ្ពស់ទៅបម្រើក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

ការប្រើគ្រឿងស្រវឹងខ្លាំងពុំត្រូវបានលើកឡើងដូចការទប់ស្កាត់មេរោគហ៊ីវនៅក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។ ការប្រើគ្រឿងស្រវឹងខ្លាំងពុំត្រូវបានលើកឡើងដូចការទប់ស្កាត់មេរោគហ៊ីវនៅក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

ដោយបង្កើនការប្រកួតប្រជែង និងធ្វើឲ្យប្រាក់ខែនៅតែទាបដដែលត្រឹម ៣៥ បំណុល មេរោគភាគត្រូវហ៊ីវកាលពីពេលកន្លងទៅ និងបញ្ហានៃការជួញដូរមនុស្សបានក្លាយជាដើមចមសម្រាប់ស្រ្តីរកស៊ីផ្លូវភេទ និងសេវាកម្សាន្ត បង្កើតឲ្យមានស្ថានភាពមួយដែលស្រ្តីទាំងនោះមិនអាចចរចាដើម្បីទទួលបានប្រាក់ខែសមរម្យបាន។ ដូចស្រ្តីបម្រើស្រាបៀរម្នាក់ដែលបានបម្រើការនៅតាមផ្ទះបនទៅធ្វើការនៅកន្លែងកម្សាន្ត និងបញ្ចប់យុទ្ធនាការដាច់បន្ទាប់នេះបានថ្លែងថា៖ «ខ្ញុំទទួលបានប្រាក់ខែតិចបំផុត និងមិនអាចជួយដំណើរការងារប្រចាំថ្ងៃ លុយបង់ពាន់នាក់បាត់បង់ការងារ ដែលពួកគេក្លាយជាប្រាក់ខែខ្ពស់ទៅបម្រើក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

ខ្ញុំខឹងខ្លាំងណាស់! ម្ចាស់ហាងមួយចំនួនរើសអើង និងនិយាយថា ស្រីបម្រើស្រាបៀរចាំតែធ្វើកូដកម្ម។ ពួកគេមិនយល់ពីទុក្ខលំបាករបស់យើងឡើយ។ របៀបរបស់នៅរបស់យើងពុំសមរម្យឡើយ។

ខ្លាំងណាស់ពីសំណាក់អ្នកលក់ស្រាបៀរម្នាក់ដែលនិយាយថា៖ «ខ្ញុំខឹងខ្លាំងណាស់! ម្ចាស់ហាងមួយចំនួនរើសអើង និងនិយាយថា ស្រីបម្រើស្រាបៀរចាំតែធ្វើកូដកម្ម។ ពួកគេមិនយល់ពីទុក្ខលំបាករបស់យើងឡើយ។ របៀបរបស់នៅរបស់យើងពុំសមរម្យឡើយ»។

លោក ស ម៉ូរ៉ា ប្រធាន CFSWF បានថ្លែងថា៖ «ចំពោះការឲ្យរបស់ក្រុមហ៊ុន Cambrew ខ្ញុំសប្បាយចិត្ត រាយការណ៍មិនមែនទទួលបានការងារ តែហាក់ម្តងម្កាលប្រើប្រាស់ប្រាក់ខែខ្ពស់ទៅបម្រើក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

លោក ស ម៉ូរ៉ា ប្រធាន CFSWF បានថ្លែងថា៖ «ចំពោះការឲ្យរបស់ក្រុមហ៊ុន Cambrew ខ្ញុំសប្បាយចិត្ត រាយការណ៍មិនមែនទទួលបានការងារ តែហាក់ម្តងម្កាលប្រើប្រាស់ប្រាក់ខែខ្ពស់ទៅបម្រើក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

លោក ស ម៉ូរ៉ា ប្រធាន CFSWF បានថ្លែងថា៖ «ចំពោះការឲ្យរបស់ក្រុមហ៊ុន Cambrew ខ្ញុំសប្បាយចិត្ត រាយការណ៍មិនមែនទទួលបានការងារ តែហាក់ម្តងម្កាលប្រើប្រាស់ប្រាក់ខែខ្ពស់ទៅបម្រើក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

លោក ស ម៉ូរ៉ា CFSWF កំពុងតស៊ូដើម្បីលក្ខខណ្ឌរបស់នៅល្អជាងមុនដល់សមាជិករបស់ខ្លួនជាពិសេសស្រ្តីបម្រើស្រាបៀរដែលខុសពីក្រុមហ៊ុន Cambrew ខ្ញុំសប្បាយចិត្ត រាយការណ៍មិនមែនទទួលបានការងារ តែហាក់ម្តងម្កាលប្រើប្រាស់ប្រាក់ខែខ្ពស់ទៅបម្រើក្នុងសាលាកូនៗ និងថ្លៃជួលបានទេ។ ប្រាក់ខែតិចលំបាកខ្លាំងណាស់»។

ក្រុមហ៊ុន Cambrew ដែលបច្ចុប្បន្ន